

19 거기 한국가구지요?

តើនៅទីនោះ គឺជាក្រុមហ៊ុនគ្រឿងសង្ហារឹមកូរ៉េឬ?

학습 안내

ការណែនាំអំពីមេរៀន

- វគ្គបំណងមេរៀន ការទូរស័ព្ទ, ការនិយាយទាក់ទងអំពីអ៊ីនធឺណេត
- វេយ្យាករណ៍ -지요, -고
- ពាក្យថ្មី ទូរស័ព្ទ, អ៊ីនធឺណេត
- ព័ត៌មាន · វប្បធម៌ លេខទូរស័ព្ទសំខាន់ៗ ដែលប្រើជាចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ



대화 1 ការសន្ទនា ១

Track 61



ខាងក្រោមនេះគឺជាការសន្ទនារវាងធុរាន់និងបុគ្គលិករោងចក្រគ្រឿងសង្ហារឹម។ សូមស្តាប់ការសន្ទនាឲ្យបានយល់ដឹងជាមុនសិន រួចហើយចូរថាតាម។

투안 여보세요. 거기 한국가구지요?
ជម្រាបសូម! តើទីនោះគឺជាក្រុមហ៊ុនគ្រឿងសង្ហារឹមកូរ៉េមែនទេ?

여자 네, 맞습니다.
ចា, មែនហើយ។

투안 안녕하세요? 저는 투안입니다.
សួស្តី! ខ្ញុំគឺ ធុរាន់។

김수미 과장님 좀 바꿔 주세요.
ខ្ញុំសុំជួប អ្នកគ្រប់គ្រង គឺមស៊ីមី បន្តិច។

여자 네, 잠깐만 기다리세요.
ចា, សូមរង់ចាំបន្តិច។

맞다 ត្រូវ

- 이 문제의 정답은 3번이 맞아요. ចម្លើយត្រឹមត្រូវរបស់លំហាត់នេះ គឺចម្លើយទី៣។
 - 가: 칸 씨는 캄보디아 사람이에요? តើខាងគឺជាជនជាតិខ្មែរឬ?
- 나: 네, 맞아요.
ចា, ត្រូវហើយ។

잠깐만 기다리세요. សូមរង់ចាំបន្តិច

- 가: 리한 씨 좀 바꿔주세요. ខ្ញុំសុំជួបលោក រីហាន បន្តិច។
- 나: 네, 잠깐만 기다리세요. ចា/បាទ, សូមរង់ចាំបន្តិច។
- 잠깐만 기다리세요. 제가 자리를 안내해 드릴게요. សូមរង់ចាំបន្តិច។ ខ្ញុំនឹងផ្តល់ដំណឹងជូន។




តើអ្នកបានស្តាប់និងថាតាមរួចហើយមែនដែរឬទេ? បើអញ្ចឹង សូមឆ្លើយសំណួរខាងក្រោម។

1. 투안 씨는 어디에 전화했어요? តើធុរាន់ទូរស័ព្ទទៅណា?
2. 투안 씨는 누구하고 통화하고 싶어해요? តើធុរាន់ចង់និយាយទូរស័ព្ទជាមួយអ្នកណា?

정답

1. 한국가구에 전화했어요.
2. 김수미 과장님하고 통화하고 싶어해요.



어휘 1 ពាក្យថ្មី ១ | **전화** ទូរស័ព្ទ, ការនិយាយទូរស័ព្ទ



ខាងក្រោមនេះគឺជាកន្សោមពាក្យដែលទាក់ទងនឹងការនិយាយទូរស័ព្ទ។ តើមានពាក្យអ្វីខ្លះ?
តោះ! ទៅស្វែងយល់ជាមួយគ្នា។



전화
ទូរស័ព្ទលើតុ



휴대전화(휴대폰)
ទូរស័ព្ទចល័ត



스마트폰
ទូរស័ព្ទស្អាតហ្វូន



인터넷 전화
ទូរស័ព្ទប្រើអ៊ីនធឺណិត



전화를 걸다
ចុចទូរស័ព្ទ



전화가 오다
មានទូរស័ព្ទមក



전화를 받다
ទទួលទូរស័ព្ទ



(전화) 통화하다
និយាយទូរស័ព្ទ



전화를 바꾸다
ដូរទៅអ្នកផ្សេងដោយនិយាយទូរស័ព្ទជំនួស



전화를 잘못 걸다
ទូរស័ព្ទច្រលំលេខ



전화를 끊다
បិទទូរស័ព្ទ



통화 중이다
កំពុងជាប់និយាយទូរស័ព្ទ



휴대전화를 켜다
បើកទូរស័ព្ទ



휴대전화를 끄다
បិទទូរស័ព្ទ



문자를 보내다
ផ្ញើសារ



문자를 확인하다
ពិនិត្យមើលសារ



សូមកុំមើលពាក្យខាងលើ ហើយសាកល្បងដោះស្រាយសំណួរខាងក្រោម។

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

សូមជ្រើសរើសកន្សោមពាក្យពី <ឧទាហរណ៍> មកដាក់ទៅតាមរូបភាពដោយបានត្រឹមត្រូវ។



1)



2)



3)



4)

보기
전화를 바꾸다
전화를 잘못 걸다
전화를 끊다
통화 중이다

정답 1) 전화를 잘못 걸다 2) 전화를 바꾸다 3) 통화 중이다 4) 전화를 끊다



‘-지요’ ប្រើដាក់នៅពីក្រោយ កិរិយាស័ព្ទ, គុណនាម, ‘នាម+이다’, និងប្រើនៅពេលដែលចង់បញ្ជាក់ឲ្យបានច្បាស់ពីអ្វីមួយដែលយើងបានដឹង។

동사(កិរិយាស័ព្ទ), 형용사(គុណនាម) → -지요	명사(នាម)	
	자음(ព្យញ្ជនៈ) → 이지요	모음(ស្រៈ) → (이)지요
보다 → 보 지 요 작다 → 작 지 요	학생 → 학생 이 지요	의사 → 의 사(이) 지요

- 加: 오늘 회사에 **가지**요? តើថ្ងៃនេះអ្នកទៅក្រុមហ៊ុនមែនទេ?
나: 네, 회사에 가요. បាទ/ចា, ខ្ញុំទៅក្រុមហ៊ុន។
- 加: 철수 씨가 **은행원**이지요? ផល់ស៊ី, តើលោកគឺជាបុគ្គលិកធនាគារមែនទេ?
나: 네, 은행원이예요. បាទ, ខ្ញុំគឺជាបុគ្គលិកធនាគារ។



비교해 보세요 សូមសាកល្បងធ្វើការប្រៀបធៀប

✓ រវាង ‘-지요’ និង ‘-아/어요’

‘-지요’ និង ‘-아/어요’ គឺអាចប្រើសម្រាប់សួរសំណួរបានទាំង២។ ‘-아/어요’ គឺប្រើសម្រាប់សួរពីអ្វីដែលយើងមិនដឹង, ក៏ប៉ុន្តែ ‘-지요’ គឺប្រើនៅពេលដែលយើងគិតថា ភាគីដែលជាអ្នកស្តាប់បានកំពុងដឹងពីរឿងនោះ ហើយយើងក៏សួរបញ្ជាក់។



តើអ្នកបានយល់ពី ‘-지요’ ហើយឬនៅ? បើអញ្ចឹងសូមសាកល្បងបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>ខាងក្រោម។

2. 그림을 보고 <보기>처럼 대화를 완성하세요.

សូមមើលរូបភាព បន្ទាប់មកចូរបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>។

보기



가: 거기 도서관이지요? តើទីនោះគឺជាបណ្ណាល័យមែនទេ?

나: 네, 그런데요. 무슨 일이세요?

បាទ, គឺជាបណ្ណាល័យ។ តើអ្នកមានការអ្វីដែរ?

1)



가: 거기 _____?

나: 네, 119입니다. 무슨 일이세요?

2)



가: 거기 _____?

나: 네, 그런데요. 무슨 일이세요?

3)



가: 제 딸이에요. _____?

나: 와! 진짜 귀엽네요.

4)



가: 일이 다 _____?

나: 아니요, 다 안끝났어요.

정답

- 1) 119지요
- 2) 주민센터지요
- 3) 귀엽지요
- 4) 끝났지요



대화 2 ការសន្ទនា ២

Track 62



ស្រ្តីនិងជីយ៉ង់កំពុងនិយាយគ្នាពីការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិត។ តើពួកគេកំពុងនិយាយគ្នាអ្វី?
មុនដំបូង សូមស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន។ ហើយសូមដើរតួជាជីយ៉ង់និងស្រ្តី ហើយធ្វើ
ត្រាប់តាមការសន្ទនា។

수루 지영 씨는 주로 어디에서 옷을 사요?

តើជាទូទៅ ជីយ៉ង់ទិញសម្លៀកបំពាក់នៅឯណា?

지영 저는 주로 인터넷에서 많이 사요.

ជាទូទៅខ្ញុំច្រើនទិញតាមអ៊ីនធឺណិត។

수루 인터넷은 옷이 비싸지 않아요?

តើតាមអ៊ីនធឺណិត សម្លៀកបំពាក់មិនមែនមានតម្លៃថ្លៃ
ទេឬ?

지영 아니요, 인터넷이 옷도 싸고 쇼핑도
편리해요.

អត់ទេ មិនថ្លៃទេ, តាមអ៊ីនធឺណិតសម្លៀកបំពាក់មាន
តម្លៃថោក ហើយមានភាពងាយស្រួលក្នុងការទិញផង
ដែរ។

수루 그래요? 외국인도 한국 사이트에
회원 가입이 돼요?

ពិតមែនឬ? តើជនបរទេសអាចចុះឈ្មោះចូលជាសមាជិក
នៅក្នុងវេបសាយកូរ៉េបានដែរឬទេ?

지영 네, 대부분 돼요. 그런데
외국인등록번호가 필요해요.

បា, ភាគច្រើនបាន។ ប៉ុន្តែគឺត្រូវការ លេខសម្គាល់
អត្តសញ្ញាណប័ណ្ណជនបរទេស។

주요 단어들
ជាពិសេសធ្វើច្រើន ឬក៏ ផ្តោតទៅលើវា។
· 퇴근 후에는 주로 운동을
해요.
ជាទូទៅ ក្រោយពីពេលចេញពីធ្វើការ
ខ្ញុំហាត់ប្រាណ។
· 저는 주로 지하철을 타고
출근해요.
ជាទូទៅខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ។

대부분 ភាគច្រើន

ស្ទើរតែស្មើតម្រូវការ ឬបរិមាណសរុប

- 우리 회사 직원은 대부분 남자예요.
បុគ្គលិកក្រុមហ៊ុនរបស់យើង ភាគច្រើនគឺ
ជាបុរស។
- 여기에 있는 책은 대부분 제가
읽은 책이에요.
សៀវភៅនៅទីនេះ ភាគច្រើន
ជាសៀវភៅដែលខ្ញុំបានអាន។



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនទេ? បើអញ្ជឹងសូមសាកល្បងឆ្លើយសំណួរខាងក្រោម។

1. 지영 씨는 주로 어디에서 옷을 사요? តើជាទូទៅ ជីយ៉ង់ទិញសម្លៀកបំពាក់នៅឯណា?
2. 외국인이 인터넷 사이트에 가입하려면 뭐가 필요해요?
តើជនបរទេសត្រូវការអ្វីខ្លះ ដើម្បីចុះឈ្មោះវេបសាយអ៊ីនធឺណិត?

정답 1. 인터넷에서 사요.
2. 외국인등록번호가 필요해요.



어휘 2 ពាក្យថ្មី ២ | អ៊ីនធឺណិត



គោះ! ទៅមើលទាំងអស់គ្នាថាមានពាក្យឬកន្សោមពាក្យអ្វីខ្លះដែលទាក់ទងនឹងអ៊ីនធឺណិត?



អ៊ីនធឺណិត



វេបសាយ



ម៉ាស៊ីនស្វែងរក



គេហទំព័រ



ប្លុក



អ៊ីនធឺណិតកាហ្វេ



ចុះឈ្មោះចូលជាសមាជិក



ចាកចេញពីសមាជិកភាព



អត្តលេខ, ឈ្មោះសម្គាល់



លេខសម្ងាត់



ចូលទៅក្នុង



ចេញពី



អ៊ីមែល, សារអេឡិចត្រូនិច



ស្វែងរកតាមអ៊ីនធឺណិត



ឆាតដៃកលេងតាមអ៊ីនធឺណិត



ឆាតដៃកលេងតាមវីដេអូ



គោះ! សូមរំលឹកពាក្យដែលបានរៀននៅខាងលើម្តងទៀត បន្ទាប់មកសាកល្បងដោះស្រាយសំណួរ។

1. 그림에 맞는 표현을 <보기>에서 골라 넣으세요.

សូមជ្រើសរើសកន្សោមពាក្យពី <ឧទាហរណ៍> ដាក់ទៅតាមរូបភាពអោយបានត្រឹមត្រូវ។




1)



2)



3)



4)

보기

- 이메일
- 비밀번호
- 로그아웃
- 화상 채팅

정답 1) 화상 채팅 2) 이메일 3) 비밀번호 4) 로그아웃



យើងប្រើប្រាស់ '-고' ភ្ជាប់ខាងក្រោយកិរិយាស័ព្ទ, គុណនាមនិងនាម ដើម្បីភ្ជាប់ឃ្លានៅខាងមុខឈ្មោះទៅនឹងឃ្លាដែលនៅខាងក្រោយ ល្អៗ៖

동사(កិរិយាស័ព្ទ), 형용사(គុណនាម) → -고	명사(នាម)	
	자음(ឈ្មោះ) → 이고	모음(ស្រ្ត) → (이)고
먹다 → 먹고 작다 → 작고	회사원 → 회사원 이 고	간호사 → 간호사 (이) 고

- 加: 为什么互联网购物喜欢? 因为我可以买到便宜的东西。
 - 나: **싸고** 편리해서 좋아해요. ខ្ញុំចូលចិត្ត ពីព្រោះវាមានតម្លៃថោកសមរម្យ និង មានភាពងាយស្រួល។
- 加: 吃什么? 吃什么?
 - 나: 저는 비빔밥을 **먹고** 칸 씨는 김치찌개를 먹을 거예요. ខ្ញុំនឹងញ៉ាំពីម្ហូបប៉ាប់ ហើយខាន់នឹងញ៉ាំសម្លគីមលី។



តើអ្នកបានយល់ពីការប្រើប្រាស់ '-고' ហើយមែនដែរឬទេ? បើអញ្ចឹងសូមបញ្ចប់ការសន្ទនាដូច <ឧទាហរណ៍>។

2. 메모를 보고 <보기>처럼 대화를 완성하세요.

សូមមើលពាក្យគន្លឹះខាងខ្លីៗ បន្ទាប់មកចូរបញ្ចប់ការសន្ទនាដូច<ឧទាហរណ៍>។

보기

투안 씨
· 친절해요.
· 재미있어요.

加: 투안 씨가 어때요? តើចូរអាន់ជាមនុស្សបែបណាដែរ?
나: **친절하고 재미있어요.** គាត់រូសរាយរាក់ទាក់ និងគួរឲ្យចាប់អារម្មណ៍។

- 그 식당**
· 싸요.
· 맛있어요.

加: 그 식당이 어때요?
나: _____.
- 오늘 날씨**
· 맑아요.
· 따뜻해요.

加: 오늘 날씨가 어때요?
나: _____.
- 지금 뭐 해요?**
· 투안: 자요.
· 리한: 인터넷해요.

加: 투안하고 리한은 지금 뭐 해요?
나: _____.
- 오늘 메뉴**
· 점심: 비빔밥
· 저녁: 불고기덮밥

加: 오늘 메뉴가 뭐예요?
나: _____.

정답 1) 싸고 맛있어요 2) 맑고 따뜻해요 3) 투안은 자고 리한은 인터넷해요
4) 점심은 비빔밥이고 저녁은 불고기덮밥이에요



<보기>처럼 전화 내용을 메모하고 전화해 보세요.

សូមសាកល្បងកត់ត្រាពាក្យសំខាន់ៗ ដូច<ឧទាហរណ៍> និងសាកល្បងនិយាយទូរស័ព្ទ។

전화 내용 ខ្លឹមសារការនិយាយទូរស័ព្ទ

	누구에게 전화하고 싶어요? តើអ្នកចង់ទូរស័ព្ទទៅអ្នកណា?	왜 전화하고 싶어요? តើហេតុអ្វីបានជាអ្នកចង់ទូរស័ព្ទទៅ?
보기	수루 씨에게 전화하고 싶어요. ខ្ញុំចង់ទូរស័ព្ទទៅស្រី។	오늘이 수루 씨 생일이예요. ថ្ងៃនេះគឺជា ថ្ងៃខួបកំណើតរបស់ស្រី។ 그래서 축하해 주고 싶어요. ដូចនេះហើយ ខ្ញុំចង់និយាយជូនពរថ្ងៃកំណើតគាត់។
1)	투안 씨에게 전화하고 싶어요. ខ្ញុំចង់ទូរស័ព្ទទៅធុរាន់។	오늘 출근을 안 했어요. ថ្ងៃនេះគាត់មិនបានមកធ្វើការទេ។ 그래서 왜 안 왔는지 물어 보고 싶어요. ដូចនេះហើយ ខ្ញុំចង់សួរគាត់ថាហេតុអ្វីបានជាមិនមកធ្វើការ។
2)		



전화 대화 ការសន្ទនាពេលនិយាយទូរស័ព្ទ

보기

가: 여보세요. 수루 씨 전화지요? អាឡូ, តើអ្នកជាស្រីមែនទេ?

나: 네, 그런데요. 실례지만 누구세요?

 ចាំ, ខ្ញុំគឺស្រី។ សូមអភ័យទោស តើអ្នកគឺជាអ្នកណាដែរ?

가: 투안이에요. ខ្ញុំគឺ ធុរាន់។

나: 아! 투안 씨, 안녕하세요? 무슨 일이에요? អូ, ធុរាន់, តើអ្នកមានការអ្វីដែរ?

가: 오늘이 수루 씨 생일이지요? 축하해요.

 តើថ្ងៃនេះ គឺជាថ្ងៃខួបកំណើតរបស់ស្រីមែនទេ? រីករាយថ្ងៃខួបកំណើត។




생활에 유용한 전화번호

លេខទូរស័ព្ទសំខាន់ៗ ដែលប្រើជាចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ



범죄 신고
ការរំលោភបំពានផ្សេងៗ, ការរាយការណ៍ពី
បទល្មើស  **112**



출입국관리사무소, 체류 신고 등
ការិយាល័យជនអន្តោប្រវេសន៍,
របាយការណ៍ស្តីពីការស្នាក់នៅ។ ល។  **1345**




전화번호 안내
ការណែនាំពីលេខទូរស័ព្ទ  **114**



고용노동부 고객상담센터
មជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់អតិថិជននៃ
ក្រសួងមុខរបរនិងការងារ  **1350**




화재, 응급 환자 발생 신고
ការរាយការណ៍អំពីអគ្គិសីទ, ការរាយការណ៍
ពីករណីមានអ្នកជំងឺសង្រ្គោះបន្ទាន់  **119**




외국인력 상담센터
មជ្ឈមណ្ឌលប្រឹក្សាពិគ្រោះយោបល់
ជនបរទេស  **1577-0071**




기초 지방자치단체 각종 생활 민원 신고
រាយការណ៍/បណ្តឹងស្តីពីការរស់នៅទៅក្រុងមូលដ្ឋាន  **120**




이주여성 긴급지원 센터
មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់ស្ត្រី
ចំណាកស្រុក  **1577-1336**



일기예보 안내
ការណែនាំពីការព្យាករណ៍អាកាសធាតុ  **131**



외국인주민 통역상담지원센터
មជ្ឈមណ្ឌលប្រឹក្សាបកប្រែភាសាសំរាប់
ជនបរទេស  **1577-1336**



EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



សំណួរទី១ និងទី២ គឺជាការមើលរូបភាព បន្ទាប់មកជ្រើសរើសពាក្យដែលត្រឹមត្រូវ ។
ចូរស្តាប់ និង ជ្រើសរើសចម្លើយដែលត្រឹមត្រូវ។

[1~2] 다음 그림을 보고 알맞은 단어를 고르십시오.



សូមមើលរូបភាពខាងក្រោម បន្ទាប់មកជ្រើសរើសពាក្យដែលត្រឹមត្រូវ។

1.



①

②

③

④

2.



①

②

③

④



ខាងក្រោមនេះ គឺជាការស្តាប់សំណួរ បន្ទាប់មកជ្រើសរើសចម្លើយដែលត្រឹមត្រូវ។
មុននឹងស្តាប់សំណួរ ចូរពិនិត្យមើលខ្លឹមសាររបស់ចម្លើយជាមុនសិន។

[3~5] 질문을 듣고 알맞은 대답을 고르십시오.

សូមស្តាប់សំណួរ បន្ទាប់មកជ្រើសរើសចម្លើយដែលត្រឹមត្រូវ។

3. ① 네, 그런데요.

② 네, 거기예요.

③ 아니요, 거기 없어요.

④ 아니요, 도서관이에요.

4. ① 여기는 회사예요.

② 저는 투안이에요.

③ 이것은 전화예요.

④ 오늘은 월요일이에요.

5. ① 맵고 짜요.

② 작고 비싸요.

③ 맑고 따뜻해요.

④ 착하고 친절해요.



확장 연습 លំហាត់អនុវត្តបន្ថែម

[1~3] 빈칸에 들어갈 가장 알맞은 것을 고르십시오.

ចូរជ្រើសរើសយកចម្លើយដែលត្រឹមត្រូវបំផុតដើម្បីបំពេញចន្លោះ៖

1. 요즘은 _____(으)로 많은 것을 할 수 있습니다. 인터넷만 연결되어 있으면 영화도 볼 수 있고 한국어 강의도 들을 수 있습니다.
 សព្វថ្ងៃនេះ យើងអាចធ្វើអ្វីៗបានច្រើនជាមួយកុំព្យូទ័រ។ ប្រសិនបើភ្ជាប់ប្រព័ន្ធគ្រប់គ្រង យើងអាចមើលខ្សែភាពយន្ត និងអាចរៀនភាសាកូរ៉េបានផងដែរ។

- ① 컴퓨터 ② 라디오 ③ 공중전화 ④ 텔레비전

2. 친구가 전화를 했지만 회의 중이라서 친구한테 온 전화를 _____ 수 없었습니다.
 មិត្តភក្តិខ្ញុំបានទូរស័ព្ទមក ប៉ុន្តែដោយសារតែខ្ញុំកំពុងជាប់ប្រជុំ ដូចនេះហើយ ខ្ញុំមិនអាចទទួលទូរស័ព្ទបានទេ។

- ① 내릴 ② 바꿀 ③ 받을 ④ 끊을

3. 쇼핑을 할 때 인터넷을 이용하면 더 좋습니다. 가게에서보다 물건을 _____ 편리하게 살 수 있습니다.
 ប្រសិនបើទិញទំនិញដោយប្រើអ៊ីនធឺណិត វាល្អប្រសើរជាងការដើរទិញទំនិញតាមហាង។ ពីព្រោះទំនិញមានតម្លៃថោក និងមានភាពងាយស្រួលក្នុងការទិញ។

- ① 싸고 ② 싸게 ③ 싸서 ④ 싸면

정답 1. ① 2. ③ 3. ①



발음 ការបញ្ចេញសំឡេង

P-07

សូមស្តាប់ដោយយកចិត្តទុកដាក់ រួចចូរថាតាម។

ក្នុងចំណោមព្យញ្ជនៈប្រកបដោយសំឡេងដូចគ្នា មានសំឡេងប្រកប តែព្យញ្ជនៈប៉ុន្មានត្រូវបំប្លែង។ គឺមានព្យញ្ជនៈ៧ត្រូវបំប្លែង៖ ដែលអាចបញ្ចេញជាសំឡេងបាន។ ក្នុងករណីព្យញ្ជនៈដែលមានសំឡេងចេញពីច្រមុះវាត្រូវបញ្ចេញសំឡេងទៅតាមប្រព័ន្ធបញ្ចេញសំឡេង។ យោងតាមនេះដែរ ‘ㄴ, ㄹ, ㅇ’ ត្រូវបញ្ចេញសំឡេង [ㄴ], [ㄹ], [ㅇ] តាមតួនីមួយៗ។

- (1) 손, 산, 돈, 문, 신문 (2) 김, 봄, 남자, 마음 (3) 강, 방, 시장, 공항
 (4) 산과 바다에 가요. (5) 꿈과 사자가 커요. (6) 모자와 가방 주세요.